



ប្រព័ន្ធការពារ និងគាំទ្រមតិរបស់រដ្ឋកាលីហ្វ័រនីញ៉ា

ប្រាក់បើកឱ្យសរុប និងភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គម (SSI)

ខែតុលា ឆ្នាំ 2017 ឯកសារបោះពុម្ពផ្សាយ លេខ 5604.06

**ចំណាំ ៖ អត្ថបទបោះពុម្ពផ្សាយនេះ បង្ហាញតែព័ត៌មានទូទៅប៉ុណ្ណោះ ។
ស្ថានភាពរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ ។
ត្រូវពិគ្រោះយោបល់ជាមួយនិងមេធាវី ឬស្នាក់នៅដែលដឹងអំពីរឿងនេះ
ដើម្បីសុំដំបូន្មានអ្វីមួយពីពួកគេ ។**

មនុស្សភាគច្រើន មានសំណួរអំពីប្រាក់បើកឱ្យសរុប (ទទួលបានតែមួយដងគត់)
ថាវា អាចប៉ះពាល់

ចំពោះភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ប្រាក់សន្តិសុខសង្គម (SSI,
Supplemental Security Income) របស់ពួកគេ យ៉ាងដូចម្តេច ។ អនុស្សាវរណៈនេះ
នឹងបង្ហាញថា តើ ប្រាក់បើកឱ្យសរុប មានការប៉ះពាល់ចំពោះភាពមានសិទ្ធិទទួល
អត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គមយ៉ាងដូចម្តេច ។

1. តើអ្វីជាប្រាក់បើកឱ្យសរុប?

ប្រាក់បើកឱ្យសរុបដែលមិនអាចកើតឡើងជាថ្មី គឺជាប្រាក់ដែលត្រូវបើកឱ្យ
អ្នកតែមួយដងគត់ ដែលអ្នកមិនអាចទទួលបានជាថ្មីម្តងទៀតឡើយ នៅពេលអនាគត ។
វាមិនបានរួមបញ្ចូលប្រាក់អត្ថប្រយោជន៍ដែលអ្នកទទួលបាន
ប្រចាំខែពីបេឡាសន្តិសុខសង្គម ដូចជាចំណូលសន្តិសុខសង្គមឡើយ ។

2. តើអ្វីខ្លះជាឧទាហរណ៍នៃប្រាក់បើកឱ្យសរុប?

ឧទាហរណ៍នៃប្រាក់បើកឱ្យសរុប
គឺរួមបញ្ចូលនូវសេវាបេឡាសន្តិសុខសង្គមប្រតិសកម្ម
ដែលបើកសងវិញទាំងអស់តែមួយដង ប្រាក់ប្រតិសកម្មផ្នែកសេវាកម្មជ្រោមជ្រែង
នៅតាមផ្ទះ (IHSS, In-Home Supportive Services) អណោយ មរតក

ប្រាក់ត្រូវឆ្ពោះ និងប្រាក់ទទួលបានដើម្បីជំនួសប្រាក់ចំណូល ឬជំនួសធនធានអ្វីមួយ ។

**3. តើប្រាក់បើកឱ្យសរុប
ប៉ះពាល់យ៉ាងណាដល់ចំពោះអត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គម
របស់ខ្ញុំ?**

វាអាចកាត់បន្ថយចំនួនប្រាក់អត្ថប្រយោជន៍ចំណូលសន្តិសុខសង្គមដែលអ្នកទទួលបានប្រចាំខែ ឬវាអាចធ្វើឱ្យអ្នកលែងមានសិទ្ធិទទួលបានប្រាក់អត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម ។ នេះក៏ដោយសារតែប្រាក់ចំណូល និងធនធាននានារបស់អ្នក អាចប៉ះពាល់ចំពោះបរិមាណប្រាក់អត្ថប្រយោជន៍ចំណូលសន្តិសុខសង្គមប្រចាំខែដែលអ្នកទទួលបាន ។ ដំបូង គឺជាប្រការសំខាន់ដែលអ្នកត្រូវយល់ឱ្យបានពីភាពតម្រូវមួយចំនួនដើម្បីមានសិទ្ធិទទួលបានប្រាក់អត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម និងរបៀបដែលកម្មវិធីប្រាក់ចំណូលសន្តិសុខសង្គមកំណត់ពីបរិមាណប្រាក់អត្ថប្រយោជន៍ចំណូលសន្តិសុខសង្គមដែលអ្នកត្រូវទទួលបានប្រចាំខែ ។ សូមអានសំណួរទី 7 ខាងក្រោមពីរបៀបដែលកម្មវិធីប្រាក់ចំណូលសន្តិសុខសង្គមកំណត់ភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់អ្នក ។

4. តើអ្វីជាប្រាក់ចំណូល?

ប្រាក់ចំណូល គឺជាអ្វីមួយដែលមនុស្សម្នាក់ទទួលបានជាប្រាក់សុទ្ធ ឬមិនមែនជាប្រាក់ ដែលអាចយកមកប្រើដើម្បីដោះស្រាយតម្រូវការអាហារ ឬទិដ្ឋភាព របស់ពួកគេបាន ។¹ ចំណូល “មិនមែនជាប្រាក់” មានន័យថាជាជំនួយមិនមែនជាសាច់ប្រាក់ ឬជំនួយក្នុងន័យជារបស់ ឬជាសេវាកម្មអ្វីមួយ (ដូចជាអាហារ ឬទិដ្ឋភាព) ជំនួសឱ្យប្រាក់ ។²

ពាក់ព័ន្ធនឹងភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម ក៏មានន័យយ៉ាងអំពីប្រាក់ចំណូល “ពិការងារ” និងប្រាក់ចំណូល “ក្រៅការងារ” ផងដែរ ដែលប្រភពចំណូលទាំងពីរនេះត្រូវបានយកមកប្រើដើម្បីកំណត់បរិមាណប្រាក់អត្ថប្រយោជន៍ប្រចាំខែដែលអ្នកត្រូវទទួលបាន ។ ប្រាក់ចំណូលពិការងារ គឺជាប្រាក់ចំណូលដែលអ្នកអាចទទួលបានជាប្រាក់សុទ្ធ ឬជាអ្វីដែលមិនមែនជាប្រាក់ ហើយវាគឺជាផ្នែកមួយនៃប្រាក់ចំណូលសរុបពីមុខរបរផ្ទាល់ខ្លួន កម្រៃទទួលបានពីការផ្តល់សេវាកម្មនៅក្នុងរោងជាងនៅក្នុងកន្លែងស្នាក់នៅ ឬកម្រៃអ្នកនិពន្ធដែលបុគ្គលម្នាក់ទទួលបានពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយ ³ របស់ពួកគេ ។ សម្រាប់ព័ត៌មានបន្ថែម អំពីប្រាក់កម្រៃពិការងារនៅក្នុងកម្មវិធីចំណូលសន្តិសុខសង្គម សូមចូលទស្សនា <https://secure.ssa.gov/poms.nsf/lnx/0500820000/> ⁴

ប្រាក់ចំណូលក្រៅការងារ គឺជាប្រាក់ចំណូលទាំងអស់
 ដែលមិនមែនបានពីការធ្វើការ income.⁵ ឧទាហរណ៍ ៖
 ប្រាក់ប្រតិសកម្មអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម និងចំណូល⁶
 មិនមែនជាប្រាក់ ត្រូវបានគេចាត់ទុកថាជាប្រាក់ចំណូលក្រៅការងារ ។
 សម្រាប់ព័ត៌មានបន្ថែម អំពីប្រាក់ចំណូលក្រៅការងារ សូមចូលទស្សនា
<https://secure.ssa.gov/poms.nsf/lnx/0500830000> ។
 សម្រាប់ព័ត៌មានបន្ថែមអំពីចំណូលមិនមែនជាប្រាក់
 សូមអានអត្ថបទបោះពុម្ពផ្សាយរបស់យើង នៅឯ
<http://www.disabilityrightscas.org/pubs/538201.pdf> ។
 ប្រាក់ចំណូលក្រៅការងារ មួយចំនួន មិនត្រូវបានរាប់បញ្ចូល
 សម្រាប់កំណត់ភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម
 របស់អ្នកឡើយ ។ អ្នកអាចរកមើលបញ្ជី ការបែងចែកប្រាក់ចំណូលក្រៅការងារ
 ដែលមិនត្រូវបាន
 រាប់បញ្ចូលដើម្បីកំណត់ភាពមានសិទ្ធិទទួលបានអត្ថប្រយោជន៍ចំណូលសន្តិសុខស
 ង្គម នៅទីនេះ ៖ https://www.ssa.gov/OP_Home/cfr20/416/416-1124.htm
 និង <https://secure.ssa.gov/apps10/poms.nsf/lnx/0500830099> ។⁷

ហើយក៏នៅមានរបស់មួយចំនួន ផ្សេងទៀតដែរ
 ដែលមិនត្រូវបានគិតបញ្ចូលជាចំណូល ⁸ ។ របស់នោះមិនត្រូវបានគេ
 គិតថាជាប្រាក់ចំណូលឡើយ បើគេមិនអាចប្រើវាដើម្បីទទួលបានអាហារ
 ឬទីជម្រកshelter.⁹ ទេនោះ ។ ឧទាហរណ៍ ៖ បើមាននរណាម្នាក់ចេញថ្លៃពេទ្យ
 ថ្លៃទូរស័ព្ទ ថ្លៃពេទ្យសត្វ ឬមួយអ្នកទទួលបានការថែទាំព្យាបាលដោយមិនបាច់
 បង់ប្រាក់ តម្លៃប្រាក់ទាំងអស់នោះដែលអ្នកមិនបាច់ចំណាយដោយខ្លួនឯង
 មិនត្រូវរាប់ជាប្រាក់ចំណូលរបស់អ្នក¹⁰ ឡើយ ។ ទោះជាយ៉ាងណាក៏ដោយ
 បើទោះបីជារបស់នោះ មិនត្រូវបានរាប់ជាប្រាក់ចំណូលក៏ដោយ
 ក៏វានៅតែអាចត្រូវរាប់ថាជាធនធាន ដែលត្រូវពន្យល់ជូនខាងក្រោម ។

របស់ផ្សេងទៀត ត្រូវបានចាត់ទុកថាជាប្រាក់ចំណូល តែមិនត្រូវបានរាប់
 បញ្ចូលដើម្បីកំណត់អំពីប្រាក់ចំណូលប្រចាំខែរបស់អ្នកឡើយ ។ ប្រាក់ចំណូលចំនួន
 \$65 ដំបូង ដែលជាប្រាក់ចំណូលប្រចាំខែពីការងារ
 ឬកន្លងពាក់កណ្តាលនៃប្រាក់ចំណូលដែលនៅសល់ទាំងអស់
 គឺមិនត្រូវរាប់បញ្ចូលក្នុងប្រាក់សម្រាប់យកមកគិតអំពីអត្ថប្រយោជន៍ចំណូលសន្តិ
 សុខសង្គម ¹¹ ឡើយ ។ ទឹកប្រាក់ \$20 ដំបូង
 ដែលមិនមែនជាប្រាក់ចំណូលពីការងារ ឬប្រាក់ចំណូលពីការងារ ក៏មិនត្រូវ
 រាប់បញ្ចូល សម្រាប់គណនាអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម¹² ផងដែរ ។
 នៅមានប្រាក់ចំណូលក្រៅការងារមួយចំនួនទៀត ដែលមិនត្រូវ
 រាប់បញ្ចូលក្នុងកម្មវិធីសន្តិសុខសង្គម ដូចជា ថវិកាសម្រាប់ថ្លៃកប់ខ្លោច
 ប្រាក់ឧបត្ថម្ភកុមារ ប្រាក់ជំនួយការសិក្សា ប្រាក់ប័ណ្ណដូរអាហារ
 និងជំនួយផ្សេងៗទៀត ។ សម្រាប់បញ្ជីប្រាក់ចំណូល

ក្រៅការងារដែលមិនត្រូវរាប់បញ្ចូល សូមចូលទស្សនា
<https://secure.ssa.gov/poms.nsf/lnx/0500830099> ។

5. តើអ្វីជាធនធាន?

ធនធាន គឺជាអ្វីមួយដែលជាកម្មសិទ្ធិរបស់អ្នក ដូចជាប្រាក់ ដី ប័ណ្ណធានារ៉ាប់រង ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬរបស់ផ្សេងទៀតដែលជាកម្មសិទ្ធិរបស់អ្នក ដែលអាចបង្វែរទៅជាប្រាក់ និងអាចយកទៅប្រើដើម្បីបានមកវិញនូវអាហារ ឬទីជម្រក¹³ ។ លើសពីនេះ អ្វីដែលអ្នកទទួលបានពីការលក់ ឬពីការ ដោះដូរធនធាន ដូចជាផ្ទះ ឬរថយន្ត គឺមិនត្រូវបានគេគិតថាជាប្រាក់ចំណូលឡើយ តែត្រូវគេគិតថាជាធនធានដដែល ។ សូមអានខ្លឹមសារក្រុងផ្នែកទី 7(d) ខាងក្រោម ។

មនុស្សម្នាក់ អាចមានធនធាន ដែលត្រូវលើក លែង មានតម្លៃត្រឹមតែ \$2,000 ប៉ុណ្ណោះ ហើយអ្នកមានមានគូស្រករ អាចមានធនធានសម្រាប់លើកលែង មានតម្លៃ \$3,000 ក្នុងពេលដំបូង នៃថ្ងៃទីមួយនៃខែ (ពាក់កណ្តាលអត្រានៃថ្ងៃទីមួយនៃខែ)¹⁴ ។ បើមិនដូច្នោះទេ អ្នកនឹងមិនមាន សិទ្ធិអាចទទួលបានប្រាក់ចំណូលសន្តិសុខសង្គមក្នុងខែនោះឡើយ ។ ត្រង់នេះ គឺមានន័យថា បើអ្នក ទទួលបានប្រាក់ដែលក្លាយជាធនធានសម្រាប់រាប់បញ្ចូលក្នុងការគណនាអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម សម្រាប់ខែបន្ទាប់ គឺអ្នកត្រូវចំណាយឲ្យសល់ត្រឹម \$2,000 (\$3,000) ដែលជាធនធានសម្រាប់រាប់បញ្ចូលក្នុងការគណនា ឲ្យបានមុន ដើមខែបន្ទាប់ ដើម្បីនៅបន្តមានសិទ្ធិទទួលបានអត្ថប្រយោជន៍ SSI ។ ចំណាំ ៖ បរិមាណទឹកប្រាក់នៅក្នុងគណនីធានារបស់អ្នក នៅក្នុងថ្ងៃទីមួយ គឺជាបរិមាណទឹកប្រាក់ដែលឃើញក្នុងគណនី ដកនឹងទឹកប្រាក់ក្នុងសែកណាមួយដែលនៅមិនទាន់បានទូទាត់ (សែកណាដែលនៅមិនទាន់បើកពីគណនីរបស់អ្នក)¹⁵ ។

មានរបស់ខ្លះ ត្រូវបានដកចេញពី ធនធាន ដែលមានន័យថា ធនធានទាំងអស់នោះ មិនត្រូវ រាប់បញ្ចូលក្នុងបរិមាណដែនកំណត់នៃតម្លៃធនធានរបស់អ្នកឡើយ ។ ទាំងអស់នោះ ជាធនធានដែលត្រូវលើកលែង ។ ធនធានទាំងអស់នេះ មានជាអាទិ៍ របស់សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ឡានមួយ¹⁶ ជំនួយផ្នែកគេហដ្ឋាន ឬទីលានសម្រាប់កប់ខ្មោច¹⁷ ។ សម្រាប់ ឧទាហរណ៍បន្ថែម អំពីធនធានដែលត្រូវ លើកលែង សូមចូលទស្សនា https://www.ssa.gov/OP_Home/cfr20/416/416-1210.htm ។¹⁸

6. តើអ្វីជាប្រាក់ចាត់ជាប្រាក់ចំណូល?

ជួនកាលប្រាក់ចំណូល និងធនធាន¹⁹ របស់ប្តី/ប្រពន្ធ ឬរបស់ឪពុកម្តាយ (បើកូននោះជាអនីតិជនមានអាយុក្រោម 18ឆ្នាំ)

អាចយកមករាប់បញ្ចូលជាប្រាក់ចំណូល
 សម្រាប់គណនាបរិមាណទឹកប្រាក់ចំណូលអត្ថប្រយោជន៍ដែលអ្នកមានសិទ្ធិទទួលបាន
 ចំណូលសន្តិសុខសង្គម ។ ប្រាក់ចំណូលបែបនេះ គេហៅថា
 “ប្រាក់ចាត់ចូលជាប្រាក់ចំណូល” ។ ប្រាក់ចាត់ចូលជាប្រាក់ចំណូល
 គឺជាផ្នែកនៃប្រាក់ចំណូលរបស់ប្តី/ប្រពន្ធ ឪពុកម្តាយដែលអ្នករស់នៅជាមួយ
 ឬអ្នកធានារូបអ្នក (បើអ្នកជាជនអន្តោប្រវេសន៍)
 ដែលកម្មវិធីចំណូលសន្តិសុខសង្គម យកទៅប្រើសម្រាប់គណនា
 បរិមាណប្រាក់ចំណូលរាប់បានរបស់អ្នកសម្រាប់កំណត់អត្ថប្រយោជន៍របស់អ្នក
 និងសម្រាប់គណនាបរិមាណទឹកប្រាក់អត្ថប្រយោជន៍សន្តិសុខសង្គមដែលអ្នក
 ទទួលបាន²⁰ ។ សម្រាប់ព័ត៌មានបន្ថែម អំពីប្រាក់ចាត់ចូលជាប្រាក់ចំណូល
 សូមចូលទស្សនា <https://www.ssa.gov/ssi/text-income-ussi.htm> ។²¹
 សម្រាប់ព័ត៌មានបន្ថែម ស្តីអំពីប្រាក់ចាត់ចូលជាប្រាក់ចំណូល
 សម្រាប់កុមារអនិគិលនមានអាយុក្រោម 18ឆ្នាំ សូមចូលទស្សនា
<https://www.ssa.gov/ssi/spotlights/spot-deeming.htm> ។²²

បើអ្នកជាកុមារដែលកំពុងតែទទួលបានជំនួយអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម
 ធនធានណាមួយរបស់ឪពុកម្តាយដែលមានតម្លៃលើស \$2,000
 ឬធនធានដែលមានតម្លៃ \$3,000 របស់ឪពុកនិងម្តាយដែលអ្នករស់នៅជាមួយ
 នឹងត្រូវចាត់ចូលជាប្រាក់ចំណូលរបស់អ្នក ។ ក្នុងនាមជាអ្នកទទួល
 អត្ថប្រយោជន៍ចំណូលសន្តិសុខសង្គម ក៏អ្នកមានសិទ្ធិមានធនធានរបស់ខ្លួនដែល
 មានតម្លៃ \$2,000 ។ គណនីចូលនិវត្សរ៍ដែលជាកម្មសិទ្ធិរបស់ឪពុក/ម្តាយអ្នក
 ឬជាកម្មសិទ្ធិរបស់តែប្តី ឬប្រពន្ធ ត្រូវបានលើកលែង
 ហើយមិនត្រូវចាត់ទុកថាជាប្រាក់ចំណូលរបស់អ្នកឡើយ ប្រសិនបើឪពុក/ម្តាយអ្នក
 ឬប្តី/ប្រពន្ធមិនមែនជាអ្នកទទួលបានជំនួយចំណូលសន្តិសុខសង្គមទេនោះ ។

**7. តើកម្មវិធីចំណូលសន្តិសុខសង្គម
កំណត់យ៉ាងដូចម្តេចថាតើខ្ញុំអាចទទួលបានប្រាក់
ចំណូលសន្តិសុខសង្គមចំនួនប៉ុន្មានក្នុងមួយខែ?**

ចំណូលសន្តិសុខសង្គម គឺជាកម្មវិធីផ្តល់ប្រាក់ចំណូលបង្កាប់ដែលគិតលើតម្រូវការ
 សម្រាប់មនុស្សពិការ មនុស្សឯងភក្តី ឬមនុស្សដែលមានអាយុ 65ឆ្នាំឡើងលើ
 ដែលមានប្រាក់ចំណូលទាប និងមានធនធាន²³ តិចតួច ។
 វាជាកម្មវិធីផ្តល់ប្រាក់ជំនួយបង្កាប់ ពីព្រោះថាកម្មវិធីនេះ
 មានបំណងផ្តល់ប្រាក់ចំណូលបន្ថែម ដើម្បីបង្កាប់លើប្រាក់ចំណូល
 និងធនធានដែលបុគ្គលនោះ ទទួលបានរួចមកហើយ ។ រដ្ឋបាល
 បេឡាសន្តិសុខសង្គម (SSA, Social Security Administration)
 កំណត់ភាពមានសិទ្ធិទទួលបានប្រាក់របស់អ្នក ដោយអាស្រ័យលើបរិមាណប្រាក់ចំណូល
 និងធនធានដែលអ្នកមានស្រាប់ ។ សូមចងចាំទុកថា
 អ្នកមិនអាចមានធនធានដែលមានតម្លៃលើសពី \$2,000 ក្នុងនាមជាបុគ្គលម្នាក់
 ឬមិនអាចមានធនធានមានតម្លៃលើសពី \$3,000 សម្រាប់អ្នកមានគូស្រក់ ។

សម្រាប់ព័ត៌មានបន្ថែម អំពីលក្ខណៈវិនិច្ឆ័យដើម្បីមានសិទ្ធិទទួលជំនួយនេះ សូមទស្សនា <https://www.ssa.gov/ssi/text-eligibility-ussi.htm> ។

បរិមាណប្រាក់ចំណូលសន្តិសុខសង្គម ដែលអ្នកទទួលបានរៀងរាល់ខែ ត្រូវកំណត់ដោយពិការភាព អាយុ និងស្ថានភាពការរស់នៅរបស់អ្នក ។ សូមមើលតារាងនេះ ៖ <https://www.ssa.gov/pubs/EN-05-11125.pdf> ។
បរិមាណប្រាក់ជំនួយនេះ ក្រោយមកត្រូវបានកាត់បន្ថយ ដោយគិតអំពីបរិមាណប្រាក់ចំណូលរាប់បានរបស់អ្នក ។ ប្រាក់ចំណូលរាប់បាន គឺជាបរិមាណប្រាក់ចំណូលដែលនៅសល់ ក្រោយពេលកាត់កងចំពោះរបស់ដែលត្រូវកាត់ចេញជាប្រាក់ចំណូល។²⁴

បើប្រាក់ចំណូលរាប់បានរបស់អ្នក មានចំនួនច្រើនជាងអត្ថប្រយោជន៍ដែលអ្នកត្រូវទទួលបានពីចំណូលសន្តិសុខសង្គម គឺមានន័យថា អ្នកមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមឡើយ ចំពោះខែដែលអ្នកទទួលបានប្រាក់ចំណូលនោះ²⁵ ។
បើបរិមាណប្រាក់ចំណូលដែលរាប់បានរបស់អ្នក មានចំនួនតិចជាងអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គមបើកជូន បរិមាណប្រាក់ចំណូលដែលអាចរាប់បានរបស់អ្នក នៅពេលនោះ នឹងត្រូវដកចេញពីបរិមាណប្រាក់ចំណូលសន្តិសុខសង្គមទាំងអស់ ដែលអ្នកទទួលបានចំនួនពីរខែក្រោយ²⁶ ។ ដំណើរការគណនា ដោយប្រើតួលេខចំនួនប្រាក់ចំណូលរបស់អ្នកពីខែមុន មកគណនាអត្ថប្រយោជន៍ក្នុងខែបច្ចុប្បន្ន ត្រូវបានគេហៅថា គណនេយ្យ ប្រតិសកម្មប្រចាំខែ ។ សម្រាប់ព័ត៌មានបន្ថែម ស្តីអំពីគណនេយ្យប្រតិសកម្ម សូមចូលទស្សនា <https://secure.ssa.gov/poms.Nsf/lnx/0502005001> ។

គន្លឹះសម្រាប់អនុវត្ត ៖ បើអ្នកដឹងថា ប្រាក់ចំណូលដែលអ្នកទទួលបានក្នុងខែមួយ នឹងកាត់បន្ថយបរិមាណអត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គម ឬនឹងមានបរិមាណច្រើនគ្រប់គ្រាន់ ដើម្បីធ្វើឲ្យអ្នកមិនមានសិទ្ធិទទួលបានប្រាក់ចំណូលសន្តិសុខសង្គមទេ យើងខ្ញុំសូមណែនាំអ្នកថាពេលរាយការណ៍ពីប្រាក់ចំណូលទៅកាន់ចំណូលសន្តិសុខសង្គម អ្នកត្រូវរាប់បញ្ចូលការបញ្ចេញធនាគារបង់ប្រាក់ ឬសែករបស់ធនាគារ សម្រាប់បរិមាណទឹកប្រាក់ដែលបើកឲ្យអ្នកលើសចំនួនកំណត់ ។ ការធ្វើដូច្នោះ វានឹងអាចជួយឲ្យអ្នកបន្តទទួលបានសេកចំណូលសន្តិសុខសង្គមទៀត ដោយមិនមានការកាត់បន្ថយ អ្វីការរអាក់រអួលឡើយ ។

8. តើប្រាក់បើកឲ្យសរុប ត្រូវចាត់ទុកថាជាអ្វីដែរ?

គឺវាអាស្រ័យលើ ប្រភេទនៃប្រាក់បើកឲ្យសរុប ដែលអ្នកទទួលបាន ។

- a. ប្រាក់បើកឲ្យសរុបចំពោះប្រតិសកម្មសន្តិសុខសង្គម

ជាទូទៅ ប្រាក់បើកឱ្យសរុប ចំពោះប្រតិសកម្មសន្តិសុខសង្គម ដែលបើកឱ្យក្រោមច្បាប់ 27 ត្រូវគេចាត់ទុកថាជា ប្រាក់ចំណូលក្រៅការងារ នៅក្នុងខែដែលបានទទួល²⁸ ។

បើអ្នកនឹងទទួលបានប្រាក់បំណាច់អំពីប្រតិសកម្មសន្តិសុខសង្គម ប្រាក់នេះ នឹងត្រូវចាត់ទុកថាជាធនធានលើកលែងផងដែរ នៅក្នុងខែដែលអ្នកទទួលបាន ប្រាក់នេះ ហើយវានឹងបន្តស្ថិតនៅជាធនធានដែលត្រូវលើកលែងក្នុងអំឡុងពេល 9 ខែខាងមុខ ក្រោយពេលនោះ²⁹ ។ បើក្រោយពី 9 ខែទៅ អ្នកនៅតែប្រាក់នេះមិនអស់ ប្រាក់នេះ នឹងក្លាយជាធនធានរាប់បាន សម្រាប់គិតបញ្ចូលក្នុងការគណនាបរិមាណប្រាក់ចំណូលសន្តិសុខសង្គមដែលអ្នកនឹង មានសិទ្ធិទទួលបានបន្តទៅទៀត ។³⁰

b. ប្រាក់អត្ថប្រយោជន៍ IHSS

i. ប្រាក់អត្ថប្រយោជន៍ IHSS ត្រូវបើកជូនចំពោះប្តី/ប្រពន្ធ ឬឪពុកម្តាយដែលមិនមានសិទ្ធិទទួល

ឪពុកម្តាយ ឬប្តី/ប្រពន្ធដែល “មិនមានសិទ្ធិទទួល” គឺមានន័យថាពួកគេមិន ទទួលបានអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គមឡើយ ។ ប្រាក់អត្ថប្រយោជន៍ប្រតិសកម្ម IHSS ដែលបើកជូនតែមួយដង ជូនឪពុកម្តាយ ឬប្តី/ប្រពន្ធដែលមិនមានសិទ្ធិទទួលបានចំណូលសន្តិសុខសង្គម ដែលជាអ្នកមើលថែកូន ឬមើលថែប្តី/ប្រពន្ធដែលជាអនីតិជនរបស់ខ្លួន ត្រូវចាត់ទុកជាប្រាក់ចំណូលដែលមិនត្រូវរាប់បញ្ចូល សម្រាប់គោលបំណងការចាត់ជាប្រាក់ចំណូល—ឬបើនិយាយបែបផ្សេង គេមិនចាត់ទុកថាជា ឬមិនត្រូវរាប់បញ្ចូលចំពោះអត្ថប្រយោជន៍សន្តិសុខសង្គមរបស់កូន ឬប្តី/ប្រពន្ធ ដែលទទួលបានចំណូលសន្តិសុខសង្គមឡើយ ហេតុដូច្នេះ វានឹងមិនប៉ះពាល់ចំពោះភាពមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ³¹ របស់ពួកគេឡើយ ។ ប្រាក់អត្ថប្រយោជន៍ IHSS ដែលបើកឱ្យជាធម្មតាដល់ឪពុកម្តាយ ឬប្តី/ប្រពន្ធដែលរស់នៅក្នុងផ្ទះជាមួយគ្នា ដែលមិនមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ មិនត្រូវចាត់ជាប្រាក់ចំណូលសម្រាប់ការគណនាប្រាក់ចំណូលរបស់កុមារដែលទទួល បានជំនួយសន្តិសុខសង្គមឡើយ³² ។

បើទោះបីជាបទបញ្ញត្តិធម្មតាគឺថា ប្រាក់ចំណូលនោះ នឹងក្លាយជាធនធាន របស់អ្នកក្នុងការរាប់បញ្ចូលជាចំណូលសម្រាប់គណនាប្រាក់ចំណូលសន្តិសុខសង្គម ក្នុងខែបន្ទាប់ក្រោយពីអ្នកទទួលបានវាក៏ដោយ បើនិយាយពីបទបញ្ញត្តិពិសេសវិញ ប្រាក់អត្ថប្រយោជន៍ប្រតិសកម្ម IHSS ដែលត្រូវបើកជូនឪពុកម្តាយ ឬប្តី/ប្រពន្ធដែលមិនមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ គឺជាធនធានដែលមិនត្រូវរាប់បញ្ចូលក្នុងពេលគណនាប្រាក់ចំណូលសន្តិសុខសង្គម ក្នុងខែ បន្ទាប់ពីខែនៃការទទួលបាន³³ ។ ទោះជាយ៉ាងណាក៏ដោយ

ប្រាក់ប្រតិសកម្មនេះ នឹងត្រូវរាប់ជាធនធាន ក្នុងខែទីពីរតាមប្រតិទិន ក្រោយពេលអ្នកទទួលបានវា ហើយត្រូវចាត់ទុកជាប្រាក់ចំណូលរបស់ប្តី/ប្រពន្ធ ឬរបស់កុមារ បើសិនជាធនធាននេះ ជាប្រាក់ប្រតិសកម្មបើកជូនតែមួយដងពី IHSS³⁴ ។ ឧទាហរណ៍ ៖ ប្រសិនបើប្រាក់ប្រតិសកម្មពី IHSS ត្រូវបានបើកជូនប្តី/ប្រពន្ធដែលមិនមានសិទ្ធិទទួលបានចំណូលសន្តិសុខសង្គម ក្នុងខែមករា ប្រាក់នេះ នឹងមិនត្រូវរាប់បញ្ចូលជាធនធានសម្រាប់គណនាចំណូលសន្តិសុខសង្គមក្នុងខែកុម្ភៈ ឡើយ តែវានឹងក្លាយជាធនធានដែលត្រូវរាប់បញ្ចូលក្នុងខែមីនា សម្រាប់SSI។³⁵

ii. ប្រាក់អត្ថប្រយោជន៍ IHSS
បើកឲ្យអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ IHSS

ប្រាក់អត្ថប្រយោជន៍ IHSS បើកទៅឲ្យអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ IHSS ដើម្បីបង់ថ្លៃសេវាកម្ម IHSS មិនត្រូវរាប់ជាប្រាក់ចំណូលរបស់អ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គមឡើយ³⁶ ។ ប្រាក់នេះ ក៏ត្រូវចាត់ជាធនធានដែលមិនរាប់បញ្ចូលសម្រាប់ខែបន្ទាប់ ពីការទទួលបានឡើយ³⁷ ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់នេះ ត្រូវចាត់ជាធនធានសម្រាប់គណនាប្រាក់ចំណូលសន្តិសុខសង្គម នៅខែទីពីរក្រោយពេលដែលបានទទួល³⁸ ។ ឧទាហរណ៍ ៖ បើប្រាក់អត្ថប្រយោជន៍ IHSS ត្រូវបើកឲ្យអ្នកទទួលបានអត្ថប្រយោជន៍ IHSS ក្នុងខែមករា ប្រាក់អត្ថប្រយោជន៍នេះ នឹងមិនរាប់បញ្ចូលជាធនធានក្នុងខែកុម្ភៈ តែត្រូវរាប់បញ្ចូលសម្រាប់ការគណនាប្រាក់ចំណូលសន្តិសុខសង្គម ក្នុងខែមីនា ។

c. ប្រាក់ធានារ៉ាប់រងសង្គមបើកជូនសរុបតែមួយដង

ប្រាក់ធានារ៉ាប់រងសង្គមបើកជូនសរុបតែមួយដង មានដូចជា ប្រាក់ចូលនិរត្តិកម្មករផ្លូវដែក (railroad retirement benefits) ប្រាក់អត្ថប្រយោជន៍អតីតយុទ្ធជន (veterans' benefits) ប្រាក់អត្ថប្រយោជន៍កម្មករ (worker's compensation) ប្រាក់ធានារ៉ាប់រងពិការភាព (disability insurance)³⁹ ។ ក្រោមចំណូលសន្តិសុខសង្គម អត្ថប្រយោជន៍ទាំងអស់នេះ ត្រូវចាត់ជាប្រាក់ចំណូលក្រៅការងារ នៅក្នុងខែដែលអ្នកទទួលបាន ហើយត្រូវចាត់ជាធនធានរាប់បាននៅក្នុងខែបន្ទាប់ ⁴⁰ ។ ជាប្រការសំខាន់ដែលត្រូវចងចាំទុកថា ប្រាក់សន្តិសុខសង្គម អាចត្រូវរាប់ជាធនធាន ប្រាក់ចំណូលក្រៅការងារដែលអ្នកបានទទួលជាក់ស្តែងទោះតិចឬច្រើន ហើយបទបញ្ញត្តិនេះ មានភាពខុសគ្នា ដោយអាស្រ័យលើស្ថានភាពរបស់អ្នក។⁴¹

ឧទាហរណ៍ពី 20 C.F.R. § 416.1123:
Joe ជាអ្នកទទួលបានអត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គម ហើយគាត់ក៏មានសិទ្ធិទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងសន្តិសុខសង្គម

ក្នុងបរិមាណទឹកប្រាក់ \$200 ក្នុងមួយខែផងដែរ ។ ទោះជាបែបនេះក្តី ដោយសារយើង បានបើកប្រាក់លើសចំនួនកំណត់ចំពោះអត្ថប្រយោជន៍ធានារ៉ាប់រងសន្តិសុខសង្គម មឲ្យ គាត់ កាលពីគ្រាមុន ដូច្នោះបរិមាណទឹកប្រាក់ចំនួន \$20 ក្នុងមួយខែ ត្រូវបានកាត់យក សម្រាប់ទូទាត់បរិមាណទឹកប្រាក់ដែលគាត់ទទួលបានលើសចំនួនកំណត់ ។ ក្នុងការគណនាបរិមាណទឹកប្រាក់អត្ថប្រយោជន៍សន្តិសុខសង្គមរបស់គាត់ ប្រាក់អត្ថប្រយោជន៍ធានារ៉ាប់រងសង្គម ចំនួន \$200 ពេញក្នុងមួយខែ គឺត្រូវរាប់បញ្ចូលទៅក្នុង ប្រាក់ចំណូលក្រៅការងារ របស់ Joe ។ ទោះជាយ៉ាងនេះក្តី បើ Joe ទទួលបានអត្ថប្រយោជន៍ទាំងពីរនេះ នៅពេលដែលគេបានបើកប្រាក់អត្ថប្រយោជន៍ធានារ៉ាប់រងសង្គមឲ្យគាត់លើសចំ នួនកំណត់ ហើយនៅពេលនោះ យើងបានចាត់ប្រាក់ដែលបើកឲ្យលើសចំនួនកំណត់ថាជាបរិមាណប្រាក់ចំណូល គឺយើងនឹងគណនាអត្ថប្រយោជន៍ប្រាក់ចំណូលសន្តិសុខសង្គមរបស់គាត់ ដោយឈរលើមូលដ្ឋាននៃការទទួលបានប្រាក់ចំនួន \$180 ជាអត្ថប្រយោជន៍ធានារ៉ាប់រងសន្តិសុខសង្គម ។ ក្រែងនេះ គឺមកពីយើងទទួលស្គាល់ថា យើងបានគណនាអត្ថប្រយោជន៍ចំណូលសន្តិសុខសង្គមរបស់គាត់ ដោយគិតលើមូលដ្ឋាននៃចំនួនប្រាក់ដែលច្រើនជាង នៅពេលដែលយើងបើកប្រាក់ឲ្យគាត់លើសចំនួនកំណត់ ។

d. ការជំនួសប្រាក់ចំណូល ឬធនធាន

របស់ខ្លះដែលអ្នកទទួលបាន ត្រូវបានចាត់ជាប្រាក់ចំណូលតាមទ្រង់ទ្រាយណាមួយ ម្តងរួចទៅហើយ ។ ដើម្បីចៀសវាងការរាប់បញ្ចូលជាប្រាក់ចំណូលជានិច្ច របស់ទាំងអស់នេះ មិនត្រូវរាប់បញ្ចូលជាប្រាក់ចំណូលសម្រាប់ការគណនាអត្ថប្រយោជន៍ប្រាក់ចំណូល សន្តិសុខសង្គមឡើយ ។ ឧទាហរណ៍ ៖ ប្រាក់ពន្ធមួយចំនួនដែលរដ្ឋបើកសងវិញ អាចមិនមែនជាចំណូល⁴² ឬអាចមិនរាប់បញ្ចូលជាចំណូល⁴³ ។ ប្រាក់ដែលអ្នកទទួលបានពីការធានារ៉ាប់រងជីវិត និងប្រាក់ធានារ៉ាប់រងពិការភាពដែលអ្នកទទួលបាន មិនមែនជាប្រាក់ចំណូលទេ។⁴⁴

ប្រាក់ដែលអ្នកខ្ចី ឬប្រាក់ដែលអ្នកទទួលបាន ក្នុងនាមជាប្រាក់សងថ្លៃជំពាក់ មិនមែនជាប្រាក់ចំណូលឡើយ តែវាជាធនធាន⁴⁵ ។ លើសពីនេះ របស់ខ្លះដែលអ្នកទទួលបាន គឺមិនមែនជាប្រាក់ចំណូលទេ តែវាជាធនធាន ។ ឧទាហរណ៍ ៖ ប្រាក់បានពីការលក់ ការដោះដូរ ឬការដូរធនធាន (ដូចជាប្រាក់ពីការ លក់រថយន្ត) មិនត្រូវចាត់ជាប្រាក់ចំណូលឡើយ តែវាជាធនធាន⁴⁶ ។ ដូចអ្វីដែលបានពន្យល់ ក្នុងវគ្គខាងលើស្តីពីធនធាន របស់ទាំងអស់នេះ ត្រូវចាត់ចូលជាធនធាន ក្នុងគ្រាដើមនៃខែបន្ទាប់ពីការទទួលបាន ។

បើអ្នកខ្ចីប្រាក់គេក្នុងខែកញ្ញា ប្រាក់នេះ មិនត្រូវចាត់ថាជាប្រាក់ចំណូលក្នុងខែកញ្ញាឡើយ តែត្រូវចាត់ជាធនធាន ក្នុងគ្រាដើមនៃខែតុលា ។

បើអ្នកទទួលបានប្រាក់សុទ្ធ សម្រាប់គោលបំណងជួសជុល ឬប្តូរធនធានអ្វីមួយដែលមិនបានរាប់បញ្ចូលជាធនធានក្នុងការគណនាបរិមាណ អត្ថប្រយោជន៍សន្តិសុខសង្គម ដូចផ្ទះរបស់អ្នក ដែលបាត់បង់ ដែលខូច ឬ ដែលត្រូវចោរលួច គឺអ្នកមានពេលចំនួន 9 ខែ គិតចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានប្រាក់នោះ ដើម្បីជួសជុល ឬទិញរបស់មកជំនួសវិញ នៅមុនពេលប្រាក់នោះ ត្រូវបានចាត់ថាជាធនធាន⁴⁷ ។ ចំណុចនេះ យើងអាចពន្យារពេលលើសពី 9 ខែ បើសិនជាអ្នកមានហេតុផល⁴⁸ ល្អ ។ បើមិនដូច្នោះទេ ប្រាក់នោះ នឹងក្លាយជាធនធាន⁴⁹ ដែលរាប់បាន ។ ប្រាក់នោះ ក៏នឹងក្លាយជាធនធានដែលអាចរាប់បានដែរ បើអ្នកប្តូរចិត្តពីការប្រើប្រាក់នោះក្នុងការជួសជុល ឬប្តូរអចលនទ្រព្យ។⁵⁰

e. ប្រាក់ចំណូល និងធនធានដែលលើកលែង

របស់ខ្លះ មិនត្រូវរាប់បញ្ចូលជាប្រាក់ចំណូល ឬជាធនធានឡើយ ។ ជំនួយគ្រោះមហន្តរាយ គឺជាឧទាហរណ៍ នៃអ្វីដែលត្រូវចាត់ជា “ប្រាក់ចំណូល ក្រៅការងារ” តែត្រូវលើកលែង មិនរាប់បញ្ចូលជាប្រាក់ចំណូលសម្រាប់ការគណនាបរិមាណចំណូលសន្តិសុខសង្គមរបស់អ្នក ហើយក៏មិនរាប់បញ្ចូលក្នុងកម្រិតធនធាន⁵¹ របស់អ្នកដែរ ។ ឧទាហរណ៍មួយទៀត គឺប្រាក់ដែលរដ្ឋាភិបាលរដ្ឋ ឬរដ្ឋាភិបាលមូលដ្ឋានបើកឱ្យអ្នក ក្នុងករណីដែលអ្នកជាជនរងគ្រោះនៃបទឧក្រិដ្ឋ។⁵²

f. ប្រាក់ដុលដុល់ឱ្យសរុបផ្សេងទៀត ដែលបើកជូនតែមួយដង

បើអ្នកនឹងទទួលបានប្រាក់ដុលដុល់ឱ្យសរុបផ្សេងទៀត ដែលបើកជូនតែមួយដង (ឧទាហរណ៍ មរតក អំណោយ ប្រាក់ធានារ៉ាប់រងជីវិត ប្រាក់រង្វាន់បន្ថែមពីការងារ) ប្រាក់ទាំងអស់នេះ នឹងត្រូវចាត់ជាប្រាក់ចំណូលដែលអាចរាប់បាន ក្នុងខែដែលអ្នកទទួលបាន និងចាត់ជាធនធានរាប់បាននៅក្នុងបន្ទាប់។⁵³

9. តើខ្ញុំអាចចំណាយប្រាក់ដុលដុល់ឱ្យសរុបឱ្យមកនៅត្រឹមកម្រិតកំណត់បាន យ៉ាងដូចម្តេច?

បើអ្នកទទួលបានប្រាក់បើកឱ្យសរុបដែលបើកជូនតែមួយដង អ្នកត្រូវចំណាយប្រាក់នេះ ឱ្យថយមកនៅត្រឹមកម្រិតកំណត់ ។ អ្នកអាចចំណាយប្រាក់នេះឱ្យមកនៅត្រឹមចំនួនកំណត់ ដោយការចាយទៅលើធនធាន ដែលលើកលែងមិនយកមករាប់បញ្ចូលសម្រាប់ការគណនាប្រាក់ចំណូលសន្តិសុខសង្គម ដូចជាផ្ទះ រថយន្ត របស់សម្រាប់ប្រើក្នុងផ្ទះ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន

ទ្រព្យសម្បត្តិដែលចាំបាច់សម្រាប់ជ្រោមជ្រែងផ្ទាល់ខ្លួន ទិញធានារ៉ាប់រងជីវិត ចំណាយទិញដីសម្រាប់បញ្ចុះសព និងទិញធានារ៉ាប់រងលើបុណ្យសព ឬលែលកប្រាក់នេះ

ទុកសម្រាប់ចំណាយលើផែនការដើម្បីសម្រេចបានការជ្រោមជ្រែងផ្ទាល់ខ្លួន (PASS, Plan to Achieve Self Support) (PASS) ។⁵⁴

លើសពីនេះ បើអ្នកទទួលបានប្រាក់ផ្តល់ឱ្យសរុបដែលបើកជូនតែមួយដង ហើយប្រគល់ឱ្យអ្នកដទៃ ក្នុងតម្លៃក្រោមតម្លៃទិផ្សារ គឺអ្នកអាច លែងមានសិទ្ធិទទួលបានចំណូលសន្តិសុខសង្គម រហូតដល់ទៅ 3 ឆ្នាំ ។ (ការពិភាក្សាវែកញែកអំពីបញ្ហានេះ គឺមានកម្រិតលើសពីវិសាលភាពនៃអនុស្សាវរណៈនេះ) ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា <https://secure.ssa.gov/apps10/poms.nsf/lnx/0501150007> ។

10. តើអ្វីជាគណនីបម្រុងទុក និងគណនី ABLE?

បើអ្នកទទួលបានប្រាក់ផ្តល់ឱ្យសរុបដែលបើកជូនតែមួយដង ដែលមានចំនួនច្រើន អ្នកអាចផ្ទេរប្រាក់នេះទៅក្នុងគណនីបម្រុងទុក ឬគណនី ABLE ។

a. គណនីបម្រុងទុក

ជម្រើសមួយ គឺការដាក់ប្រាក់នេះមួយចំនួន ឬទាំងអស់ទៅក្នុងអ្វីដែលគេហៅថាគណនីបម្រុងទុក OBRA - ដូចជាដាក់ចូលទៅក្នុងបណ្តុំគណនីបម្រុង - ដើម្បីឱ្យអ្នកអាចយកប្រាក់នេះ ទៅប្រើសម្រាប់លើកកម្ពស់គុណភាពជីវិតរបស់អ្នក ដោយមិនបាច់បាត់បង់អត្ថប្រយោជន៍របស់អ្នក។⁵⁵

អ្នកក៏អាចបង្កើតគណនីបម្រុងសម្រាប់តម្រូវការពិសេស (Special Needs Trust)⁵⁶ ផងដែរ ។

ការផ្លាស់ប្តូរចំពោះច្បាប់គណនីបម្រុងសម្រាប់តម្រូវការពិសេសឥឡូវអាចជួយឱ្យអ្នក កទទួលបានផលពីថវិកាបម្រុងសម្រាប់ជនពិការ បង្កើតគណនីបម្រុងបែបនេះសម្រាប់ខ្លួន ជំនួសឱ្យភាពតម្រូវចំពោះឪពុកម្តាយ យាយតា អាណាព្យាបាលស្របច្បាប់ របស់អ្នកទទួលបានជាជនពិការ ឬតម្រូវឱ្យតុលាការជាអ្នកបង្កើតគណនីបម្រុងប្រភេទនេះ⁵⁷ ។ ការផ្លាស់ប្តូរនេះ គឺមានប្រសិទ្ធភាពសម្រាប់គណនីបម្រុងដែលបានបង្កើតឡើងនៅថ្ងៃទី ប្រក្រាយពិថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2016⁵⁸ ។ ជាប្រការសំខាន់ដែលត្រូវកត់ចំណាំទុកថា គណនីបម្រុងនេះ ត្រូវតែបង្កើតឡើងសម្រាប់អ្នកទទួលបាន ទៅមុនពេលបុគ្គលនោះ ឈានចូលដល់អាយុ 65 ឆ្នាំ។⁵⁹

ដើម្បីស្វែងរកព័ត៌មានបន្ថែម អំពីអ្វីទាំងអស់នេះ និងជម្រើសផ្សេងទៀត យើងខ្ញុំសូមណែនាំអ្នកឱ្យទាក់ទងមកកាន់ កម្មវិធីស្តីពីប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា

សម្រាប់ការកែប្រែផ្ទះផ្តល់ការថែទាំ (California Advocates for Nursing Home Reform) – តាមអាសយដ្ឋាន www.canhr.org – ដើម្បីទទួលបានដំបូន្មាន និងទទួលបានការបញ្ជូនទៅកាន់មេធាវីដែលមានឯកទេសចំពោះរឿងទាំងនេះ។⁶⁰

b. គណនី ABLE

អ្នកក៏អាចបើកមើលវិបសៃត៍រតនាគាររដ្ឋកាលីហ្វ័រនីញ៉ា (California State Treasurer) ផងដែរ ដើម្បីរកមើលព័ត៌មានអំពីគណនី CalABLE ។ មាននៅឯ : <http://treasurer.ca.gov/able> ⁶¹ បើអ្នកក្លាយជាជនពិការនៅមុនអាយុ 26 ឆ្នាំ អ្នកអាចមានលទ្ធភាពសន្សំប្រាក់បានរហូតដល់ \$14,000 ក្នុងមួយឆ្នាំ និងសន្សំប្រាក់សរុបបានរហូតដល់ \$100,000 ក្នុងគណនីសន្សំអត្ថប្រយោជន៍ពន្ធ ដែលគេហៅថាគណនី ABLE នៅមុនពេលប្រាក់ចំណូលសន្តិសុខសង្គម ឬអត្ថប្រយោជន៍ Medi-Cal របស់អ្នកទទួលរងផលប៉ះពាល់⁶² ។ ត្រង់នេះ មានន័យថា បើអ្នកដាក់ប្រាក់សន្សំក្នុងគណនី ABLE គឺមានន័យថា ដែនកំណត់ធនធានសម្រាប់រាប់បញ្ចូលក្នុងការគណនាចំណូលសន្តិសុខសង្គម និងមិនអាចប្រើបានចំពោះប្រាក់ចំណូលសន្តិសុខសង្គម ឬប្រាក់ជំនួយ Medi-Cal របស់អ្នក រហូតដល់ \$100,000 ។ ត្រង់ចំណុចនេះផងដែរ អ្នកអាចមានទាំងគណនី ABLE និងគណនីបម្រុងសម្រាប់តម្រូវការពិសេស (Special Needs Trust) ។

ការយកប្រាក់ពីគណនី ABLE របស់អ្នកមកប្រើ មិនត្រូវរាប់បញ្ចូលថាជាប្រាក់ចំណូលឡើយ ហើយអ្នកអាចប្រើប្រាស់ប្រាក់ពីគណនី ABLE របស់អ្នក ដើម្បីចំណាយលើអ្វីដែលអ្នកមានសិទ្ធិចំណាយ ដូចជាការចំណាយលើគេហកិច្ច ការធ្វើដំណើរ និង ការថែទាំសុខភាព⁶³ ។ អត្ថប្រយោជន៍ផ្សេងទៀតពីគណនី ABLE របស់អ្នក គឺថាអ្នកអាចបែងចែកប្រាក់ពីគណនីនេះបាន ហើយទឹកប្រាក់នេះ នឹងមិនយកទៅគិតជាធនធានសម្រាប់គណនាចំណូលសន្តិសុខសង្គមឡើយ ដរាបណាអ្នកនៅរក្សាទុកបរិមាណទឹកប្រាក់សម្រាប់ ការចំណាយលើថ្លៃពិការភាពដែលមិនពាក់ព័ន្ធ នឹងគេហកិច្ច ។⁶⁴ ឧទាហរណ៍ : បើអ្នកដកប្រាក់ចំនួន \$500 ពីគណនីរបស់អ្នកក្នុងខែមិថុនា សម្រាប់ចំណាយថ្លៃពេទ្យដែលអ្នកមើលឃើញថានឹងត្រូវចំណាយក្នុងខែកញ្ញា ទឹកប្រាក់ \$500 នេះ នឹងមិនរាប់បញ្ចូលថាជាធនធានសម្រាប់ខែមិថុនា កក្កដា សីហា ឬកញ្ញាឡើយ។⁶⁵

11. តើខ្ញុំត្រូវរាយការណ៍ការប្រើប្រាស់ប្រាក់នេះទៅកាន់រដ្ឋបាលសន្តិសុខសង្គមដែរឬទេ?

គឺត្រូវរាយការណ៍ ។ អ្នកត្រូវតែប្រាប់អាជ្ញាធរបេឡាសន្តិសុខសង្គមឲ្យបានដឹងអំពីប្រាក់នេះ ជាបន្ទាន់នៅពេលដែលទទួលបានវា តែក៏មិនត្រូវឲ្យយឺតជាងថ្ងៃទី 10^៩ខែក្រោយពេលដែលអ្នកទទួលបានប្រាក់នោះឡើយ⁶⁶ ។ ឧទាហរណ៍ :

បើអ្នកទទួលបានប្រាក់នេះ ក្នុងខែឆ្នាំ
ក៏អ្នកត្រូវតែប្រាប់រដ្ឋបាលសន្តិសុខសង្គមអំពីប្រាក់នេះ ឲ្យបានត្រឹមថ្ងៃទី 10
ខែមករា ។

**12. តើខ្ញុំត្រូវធ្វើដូចម្តេច
បើខ្ញុំទទួលបានប្រាក់បើកឲ្យសរុបដែលបើកជូនតែមួយដង?**

បើអ្នកទទួលបានប្រាក់បើកឲ្យសរុបដែលបើកជូនតែមួយដង
គឺជា រឿងល្អដែលអ្នកត្រូវពិភាក្សាជាមួយនឹងស្នាក់ ឬមេធាវី
ដែលមានចំណេះដឹងអំពីភាពមានសិទ្ធិទទួលបាន ផ្នែកចំណូលសន្តិសុខសង្គម
ព្រមទាំងផលប៉ះពាល់ពីប្រាក់បើកឲ្យសរុបដែលបើកជូនតែមួយ
ចំពោះភាពមានសិទ្ធិទទួលបានចំណូលសន្តិសុខសង្គម ។

[យើងខ្ញុំចង់ស្តាប់យោបល់អ្នក! សូមបំពេញសំណួរស្តង់ដារមតិខាងក្រោមស្តីអំពី
ឯកសារបោះពុម្ពផ្សាយរបស់យើង
ហើយប្រាប់ឲ្យយើងខ្ញុំបានដឹងពីគុណភាពការងាររបស់យើងខ្ញុំ!](https://docs.google.com/forms/d/1d6ezTI2M5UMAWU66exLbc1SQ9wDPzvtuS3AGR4-cgwE/viewform?c=0&w=1)
<https://docs.google.com/forms/d/1d6ezTI2M5UMAWU66exLbc1SQ9wDPzvtuS3AGR4-cgwE/viewform?c=0&w=1>

សម្រាប់ជំនួយផ្លូវច្បាប់ សូមហៅមកលេខ 800-776-5746 ឬបំពេញ
[បែបបទស្នើសុំជំនួយ](#) ។ សម្រាប់គោលបំណងផ្សេងៗទៀតទាំងអស់
សូមហៅទូរស័ព្ទមកលេខ 916-504-5800 (កាលីហ្វ័រនីញ៉ូខាងជើង) 213-213-8000
(កាលីហ្វ័រនីញ៉ូខាងត្បូង) ។

Disability Rights California បានទទួលថវិកាឧបត្ថម្ភពីប្រភពផ្តល់
ជំនួយមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ
<http://www.disabilityrightscalifornia.org/Documents/ListofGrantsAndContracts.html> ។

-
- ¹ 20 C.F.R § 416.1102; P.O.M.S. SI 00810.005 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0500810005> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ² <https://www.ssa.gov/ssi/text-income-ussi.htm> “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ³ P.O.M.S. SI 00820.001 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0500820001> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁴ បទបញ្ញត្តិចំពោះប្រាក់ចំណូលពីការងារ មានពណ៌នានៅក្នុង 20 C.F.R. § 416.1110 ដល់ 416.1112. “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁵ P.O.M.S. SI 00830.001 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0500830001> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶ ការឧបត្ថម្ភដែលមិនមែនជាសាច់ប្រាក់ និងការថែទាំ (ISM) គឺជាប្រាក់ចំណូល ក្រៅការងារ ក្នុងទ្រង់ទ្រាយជាអាហារ និងជម្រក ឬទាំងពីរ ។ P.O.M.S. SI 00835.001 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0500835001> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁷ បទបញ្ញត្តិចំពោះប្រាក់ចំណូលក្រៅការងារ មានរៀបរាប់ក្នុង 20 C.F.R. § 416.1120 ដល់ 416.1124. “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁸ 20 C.F.R. § 416.1103. “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁹ P.O.M.S. SI 00815.001 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0500815001> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ¹⁰ សម្រាប់ព័ត៌មានបន្ថែម សូមចូលទស្សនា <https://www.ssa.gov/oact/cola/incomexcluded.html> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ¹¹ សម្រាប់ព័ត៌មានបន្ថែម សូមចូលទស្សនា <https://www.ssa.gov/oact/cola/incomexcluded.html> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ¹² សម្រាប់ព័ត៌មានបន្ថែម សូមចូលទស្សនា <https://www.ssa.gov/oact/cola/incomexcluded.html> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ¹³ សម្រាប់ព័ត៌មានបន្ថែម សូមចូលទស្សនា <https://www.ssa.gov/ssi/text-resources-ussi.htm> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ¹⁴ 20 C.F.R §§ 416.1207(d) និង 416.1205(c). “ត្រឡប់ទៅកាន់ឯកសារដើមវិញ”

¹⁵ P.O.M.S SI 01140.200.G.3

មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501140200> ។

[“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

¹⁶ សូមអានកំណត់ចំណាំ លេខ 19 ខាងក្រោម ស្តីអំពីធនធានលើកលែងបន្ថែម ពាក់ព័ន្ធនឹងមុខរបរ ឬអាជីវកម្មផ្ទាល់ខ្លួន

ឬរបស់ដែលប្រើប្រាស់ក្នុងនាមជានិយោជិក ដូចជា រថយន្តទឹក ។

[“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

¹⁷ 20 C.F.R. § 416.1210 (ការដកចេញជាទូទៅពីធនធាន) ។

[“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

¹⁸ សូមអានកំណត់ចំណាំ X ស្តីអំពីការផ្លាស់ប្តូរចំពោះច្បាប់ដែលយ៉ាងហោចណាស់ ប៉ះពាល់ខ្លឹមសារ 20 CFR § 416.1222 ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

¹⁹ ចំពោះបទបញ្ញត្តិស្តីអំពីការចាត់ទុកធនធានជាប្រាក់ចំណូល សូមអាន 20 C.F.R. §§ 416.1202, 416.1203, និង 416.1204 ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

²⁰ ក្នុងឆ្នាំ 1989 OBRA បានពង្រីកចំពោះការមិន ដាក់បញ្ចូលនូវអចលនទ្រព្យចាំបាច់សម្រាប់ការទ្រទ្រង់ខ្លួនឯង ដោយការ កាត់ចោលទឹកប្រាក់ ឬការប្រគល់ត្រឡប់វិញនូវដែនកំណត់ បូករួមទាំងគណនីប្រាក់អាជីវកម្ម ព្រមទាំងការ មិនរាប់បញ្ចូលនូវអចលនទ្រព្យដែលនិយោជិកប្រើប្រាស់ នៅពេលធ្វើការ ។ វគ្គទី 8104 នៃ ឯកសារបោះពុម្ពផ្សាយលេខ L. 101-239, ដែលចូលជាធរមាន ក្នុងខែឧសភា ឆ្នាំ1990 ដែលមានចងក្រងនៅក្នុង 42 នៃក្រមសហរដ្ឋអាមេរិក (U.S.C.) ។ § 1382b(a)(3) និងការមិនធ្វើសុពលភាពខ្លឹមសារដែលមានន័យផ្ទុយគ្នា ក្នុង 20 C.F.R §§ 416.1220 និង 416.1222 ។ ឧទាហរណ៍ រថយន្តទឹករបស់គ្រួសារ អាចដកចេញមិនរាប់បញ្ចូលបាន បើគេយកវាទៅប្រើការសម្រាប់ធ្វើការ បូករួមទាំងប្រើប្រាស់សម្រាប់ទៅយក និងដឹកចេញនូវរបស់របរ សម្រាប់ទៅប្រជុំនៅកន្លែងផ្សេងៗ ។ គេអាចចោទសួរថា រថយន្តទឹកគួរតែលើកលែងមិនរាប់បញ្ចូល នៅពេលដែលរថយន្តនេះ មានសារៈសំខាន់ក្នុងការដឹកនាំអ្នកទៅធ្វើការ និងយកអ្នកពីការងារត្រឡប់ មកផ្ទះវិញ ។ ទោះជាយ៉ាងណាក៏ដោយ គឺមិនមានអំណាចច្បាប់ចំពោះស្ថានភាពនេះនៅឡើយ ។ ក្នុងអំឡុងពេល 28 ឆ្នាំ នៃការប្រើប្រាស់បទបញ្ញត្តិនេះ ចាប់ពីពេលប្រកាសឱ្យប្រើ រដ្ឋបាលសន្តិសុខសង្គម នៅមិនទាន់បានធ្វើបច្ចុប្បន្នភាពខ្លឹមសារវានៅឡើយ ។ P.O.M.S. SI 0501130.500 មាននៅឯ

<https://secure.ssa.gov/apps10/poms.nsf/lnx/0501130500> និង P.O.M.S. SI 0501130.501 មាននៅឯ

<https://secure.ssa.gov/apps10/poms.nsf/lnx/0501130501> ។

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការមិនរាប់បញ្ចូល ប្រាក់ចំណូលក្រៅការងារ

សូមចូលទស្សនា <https://secure.ssa.gov/apps10/poms.nsf/lnx/0500830099> ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

21 អ្នកក៏អាចអានខ្លឹមសារ 20 C.F.R. §§ 416.1161 និង 416.1163 ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

22 អ្នកក៏អាចអានខ្លឹមសារ 20 C.F.R. §§ 416.1161 និង 416.1165 ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

23 សម្រាប់ព័ត៌មានបន្ថែមសូមចូលទស្សនា <https://www.ssa.gov/pubs/EN-05-11000.pdf> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”

24 សម្រាប់ព័ត៌មានបន្ថែមសូមចូលទស្សនា
<https://www.ssa.gov/oact/cola/countableincome.html> និង
<https://www.ssa.gov/oact/cola/incomexcluded.html> ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

25 20 C.F.R §§ 416.202(c) និង 416.420. “ត្រឡប់ទៅកាន់ឯកសារដើមវិញ”

26 20 C.F.R § 416.420(a); P.O.M.S. SI 02005.001 មាននៅឯ
<https://secure.ssa.gov/poms.nsf/lnx/0502005001> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”

27 អត្ថប្រយោជន៍ Title II គឺបូករួមទាំងប្រាក់ចូលនិរត្តិ
ប្រាក់ធានារ៉ាប់រងអ្នករស់រានមានជីវិត និងពិការភាព ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

28 20 C.F.R. § 416.1123(d); P.O.M.S. SI 00830.210 មាននៅឯ
<https://secure.ssa.gov/poms.nsf/lnx/0500830210>; សូមអានខ្លឹមសារ P.O.M.S.
SI 03020.040 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0603020040>;
សូមអានខ្លឹមសារ P.O.M.S. SI 00830.010 សម្រាប់ការលើកលែង ដែលមាននៅឯ
<https://secure.ssa.gov/poms.nsf/lnx/0500830010#b> ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

29 20 C.F.R. § 416.1233; សូមអាន <https://www.ssa.gov/pubs/EN-05-11015.pdf>
។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”

30 20 C.F.R. § 416.1233; សូមអាន <https://www.ssa.gov/pubs/EN-05-11015.pdf>
។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”

31 20 C.F.R. § 416.1201(a)(3); 20 C.F.R. 416.1161(a)(16); P.O.M.S. SI
01320.175(B) មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501320175> ។
“ត្រឡប់ទៅកាន់ឯកសារដើមវិញ”

³² 20 C.F.R. § 416.1161(a)(16) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³³ 20 C.F.R. § 416.1201(a)(3) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³⁴ 20 C.F.R. § 416.1201(a)(3); P.O.M.S. SI 01120.112(B)(1) មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501120112> ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³⁵ ការបើកប្រាក់ឱ្យ គឺជាប្រាក់ចំណូលចំពោះបុគ្គលដែលជាអ្នកផ្តល់ការថែទាំ ឬជាអ្នកផ្តល់សេវាកម្ម ។ ប្រសិនបើប្តី/ប្រពន្ធ ឬឪពុកម្តាយដែលមិនមានសិទ្ធិទទួលបានជំនួយសន្តិសុខសង្គម ទទួលបានប្រាក់ថ្លៃសេវាកម្មជ្រោមជ្រែងនៅតាមផ្ទះ សម្រាប់ថ្លៃសេវាកម្មដែលបានផ្តល់ជូននរណាម្នាក់ ក្រៅពីប្តី/ប្រពន្ធ ឬកូនខ្លួនដែលមានសិទ្ធិទទួលបានចំណូលសន្តិសុខសង្គម ប្រាក់ដែលបានទទួលនេះ ត្រូវចាត់ចូលជាប្រាក់ចំណូល (P.O.M.S. SI 01320.175 មាននៅឯ<https://secure.ssa.gov/poms.nsf/lnx/0501320175>) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³⁶ 20 C.F.R. 416.1103(b)(1); ប្រាក់សម្រាប់សេវាកម្មជ្រោមជ្រែងនៅតាមផ្ទះ (កិច្ចការកំប៊ុចកំប៉ុក អ្នកជំនួយ អ្នករៀបចំផ្ទះ) គឺជាសេវាកម្មវេជ្ជសាស្ត្រ ឬសេវាកម្មសង្គមកិច្ច ហើយវាមិនមែនជាប្រាក់ចំណូល នៅពេលដែលប្រាក់នោះត្រូវបានបង់ដោយផ្ទាល់ទៅឱ្យអ្នកមានសិទ្ធិទទួល សម្រាប់យកវាទៅបង់ឱ្យថ្លៃសេវាកម្មទាំងនោះ (P.O.M.S. SI 00815.050) ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ប្រភេទនេះ វានឹងក្លាយជាប្រាក់ចំណូលចំពោះអ្នកដែលផ្តល់ការថែទាំ ឬអ្នកផ្តល់សេវាកម្មនោះៗ (P.O.M.S. SI 01320.175 មាននៅឯ<https://secure.ssa.gov/poms.nsf/lnx/0501320175>) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³⁷ 20 C.F.R. § 416.1201(a)(3) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³⁸ 20 C.F.R. § 416.1201(a)(3) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

³⁹ 20 C.F.R. § 416.1121(a) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

⁴⁰ 20 C.F.R §§ 416.1121, 416.1207(d) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

⁴¹ 20 C.F.R. § 416.1123(b) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

⁴² 20 C.F.R § 416.1103(d) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

⁴³ 20 C.F.R § 416.1124(c)(1) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

⁴⁴ 20 C.F.R § 416.1103(e) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

-
- 45 20 C.F.R § 416.1103(f) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 46 20 C.F.R §§ 416.1103(c), 416.1207(e) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 47 20 C.F.R § 416.1232(a) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 48 20 C.F.R. § 416.1232(b). [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 49 20 C.F.R § 416.1232(a) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 50 20 C.F.R. § 416.1232(d) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 51 20 C.F.R § 416.1124(c)(5) និង 20 C.F.R. § 416.1210(k) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 52 20 C.F.R. § 416.1124(c)(17) និង 20 C.F.R. § 416.1210(p) (ប្រាក់ដែលទទួលបានជាប្រាក់អត្ថប្រយោជន៍សម្រាប់ការចំណាយដែលកើតឡើង ឬការខាតបង់បណ្តាលមកពីឧក្រិដ្ឋកម្ម) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 53 20 C.F.R §§ 416.1104 (ប្រាក់ចំណូលសន្តិសុខសង្គមដែលអាចរាប់បាន), 416.1120 (SSI ប្រាក់ចំណូលក្រៅមុខរបរ), 416.1207 (ការកំណត់ធនធានប្រាក់ចំណូលសន្តិសុខសង្គម) សូមអានខ្លឹមសារ P.O.M.S. SI 00810.410 ភាពមិនញឹកញាប់នៃការមិនរាប់បញ្ចូលប្រាក់ចំណូលមិនទៀងទាត់ មាននៅឯ <https://secure.ssa.gov/apps10/poms.nsf/lnx/0500810410#c> ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 54 20 C.F.R § 416.1210. [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 55 P.O.M.S. SI 01120.200 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501120200> ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 56 22 C.C.R. § 50489.9. [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 57 ACWDL លេខ 17-13 មាននៅឯ <http://www.dhcs.ca.gov/services/medical/eligibility/Documents/ACWDL2017/ACWDL17-13.pdf> ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 58 ACWDL លេខ 17-13 មាននៅឯ <http://www.dhcs.ca.gov/services/medical/eligibility/Documents/ACWDL2017/ACWDL17-13.pdf> ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)
- 59 42 USC § 1396p(d)(4)(A) ។ [“ត្រឡប់ទៅកាន់ឯកសារដើមវិញ”](#)

- ⁶⁰ សូមចូលក្នុងទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម ៖
http://canhr.org/publications/newsletters/NetNews/Feature_Article/NN_2007Q1.htm ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶¹ សូមអាន <http://treasurer.ca.gov/able/resources/factsheets/factsheet-en-us.pdf> និង <http://treasurer.ca.gov/able/resources/faq.pdf> សម្រាប់ព័ត៌មានបន្ថែម ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶² 26 ក្រមសហរដ្ឋអាមេរិក (U.S.C. § 529A; P.O.M.S. SI 01130.740 មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501130740> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶³ P.O.M.S. SI 01130.740(C) មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501130740> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶⁴ P.O.M.S. SI 01130.740(C)(5)(a) មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501130740> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶⁵ P.O.M.S. SI 01130.740(C)(5)(c) មាននៅឯ <https://secure.ssa.gov/poms.nsf/lnx/0501130740> ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- ⁶⁶ 20 C.F.R. § 416.714(a) ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”